



## GC គ្រុបវិបរ

---



## តើអ្វីទៅជា GC គ្របដណ្តប់ ?

GC គ្របដណ្តប់ គឺជាគម្រោងធានារ៉ាប់រងរយៈពេល១ឆ្នាំ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់បុគ្គលិករបស់អ្នក និងសមាជិកគ្រួសាររបស់ពួកគាត់។ គម្រោងនេះផ្តល់នូវការការពារ 24/7 សម្រាប់ពួកគាត់មិនថាពួកគាត់នៅទីកន្លែងណាក៏ដោយ។

## តើអ្នកណាសាកសួរនឹង GC គ្របដណ្តប់?

បុគ្គលិករបស់អ្នក និងស្វាមី/ភរិយា/បុត្រធីតារបស់ពួកគាត់។

## ហេតុអ្វីជ្រើសរើស GC គ្របដណ្តប់?

GC គ្របដណ្តប់ គឺជាគម្រោងធានារ៉ាប់រងដែលមានតម្លៃសមរម្យ និងផ្តល់ការការពារខ្ពស់ ព្រមទាំងមានជម្រើសជាច្រើនសម្រាប់ជ្រើសរើសជាមួយនឹងសំណងមរណភាព និងពិការភាពដោយគ្រោះថ្នាក់ជាយថាហេតុរហូតដល់ ៦៥% នៃទឹកប្រាក់ត្រូវបានធានា។ លើសពីនេះទៅទៀត លោកអ្នកក៏អាចជារន្ធអត្ថប្រយោជន៍បន្ថែមមេឌីវែរ ភ្ជាប់ជាមួយ GC គ្របដណ្តប់ ដើម្បីផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់បុគ្គលិករបស់លោកអ្នក ដូចជាប្រាក់ឧបត្ថម្ភសម្រាកពេទ្យអត្ថប្រយោជន៍សម្រាប់ការរក្សាទុក និងអត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/គ្រុនចាញ់។



# លក្ខណៈនៃផលិតផល

|                                                  |                   |
|--------------------------------------------------|-------------------|
| ចំនួនសមាជិកដែលត្រូវបានធានា                       | ចាប់ពី 5នាក់ឡើង   |
| អាយុសមាជិកដែលត្រូវបានធានា / ស្វាមីឬភរិយារបស់គាត់ | 18 – 64ឆ្នាំ      |
| អាយុបុត្រីតារបស់សមាជិកដែលត្រូវបានធានា            | 1 – 17ឆ្នាំ       |
| រយៈពេលធានារ៉ាប់រង                                | 1ឆ្នាំ            |
| ទឹកប្រាក់ត្រូវបានធានា                            | ចាប់ពី \$5,000ឡើង |

# អត្ថប្រយោជន៍ធានារ៉ាប់រង

**GC គ្រុបហ៊ុយ** មានគម្រោងអត្ថប្រយោជន៍ចំនួន៦ សម្រាប់ជ្រើសរើសដូចបានបង្ហាញក្នុងតារាងខាងក្រោម។ ឧទាហរណ៍៖ ប្រសិនបើអ្នកជ្រើសរើសនូវគម្រោង 3 សម្រាប់សមាជិកដែលត្រូវបានធានា នោះសំណងមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុគឺស្មើនឹង 100%នៃទឹកប្រាក់ត្រូវបានធានា ហើយសំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុគឺស្មើនឹង 300% នៃទឹកប្រាក់ត្រូវបានធានា។

| គម្រោង | មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ | មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយគ្រោះថ្នាក់ជាយថាហេតុ |
|--------|------------------------------------------------------------------------------------|--------------------------------------------------------------------|
| 1.     | 100% នៃទឹកប្រាក់ត្រូវបានធានា                                                       | 100% នៃទឹកប្រាក់ត្រូវបានធានា                                       |
| 2.     | 100% នៃទឹកប្រាក់ត្រូវបានធានា                                                       | 200% នៃទឹកប្រាក់ត្រូវបានធានា                                       |
| 3.     | 100% នៃទឹកប្រាក់ត្រូវបានធានា                                                       | 300% នៃទឹកប្រាក់ត្រូវបានធានា                                       |
| 4.     | 100% នៃទឹកប្រាក់ត្រូវបានធានា                                                       | 400% នៃទឹកប្រាក់ត្រូវបានធានា                                       |
| 5.     | 100% នៃទឹកប្រាក់ត្រូវបានធានា                                                       | 500% នៃទឹកប្រាក់ត្រូវបានធានា                                       |
| 6.     | 100% នៃទឹកប្រាក់ត្រូវបានធានា                                                       | 600% នៃទឹកប្រាក់ត្រូវបានធានា                                       |

# ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនដោយ

បន្ថែមនូវ **អត្ថប្រយោជន៍បន្ថែមគ្រូបមេឌីវែរ** ៖



## ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ

សម្រាកព្យាបាលនៅមន្ទីរពេទ្យដោយ

(ក) ជំងឺ ឬគ្រោះថ្នាក់ងាយថាហេតុ ឬ

(ខ) គ្រោះថ្នាក់ងាយថាហេតុ



## អត្ថប្រយោជន៍សម្រាប់ការរក្សាកាត់

ធ្វើការរក្សាកាត់ដោយ

(ក) ជំងឺ ឬគ្រោះថ្នាក់ងាយថាហេតុ ឬ

(ខ) គ្រោះថ្នាក់ងាយថាហេតុ



## អត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/គ្រុនចាញ់

ធ្វើរោគវិនិច្ឆ័យរកឃើញជំងឺគ្រុនឈាម/គ្រុនចាញ់

សម្រាកព្យាបាលនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម/គ្រុនចាញ់

ឬទទួលមរណភាពដោយជំងឺគ្រុនឈាម/គ្រុនចាញ់

# ករណីមិនធានា

## ១. មរណភាព

មិនមានសំណុំមរណភាពនឹងត្រូវផ្តល់ជូននោះទេ ប្រសិនបើមរណភាពរបស់សមាជិកដែលត្រូវបានធានា ត្រូវបានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

(១) ការធ្វើអត្តឃាតក្នុងរយៈពេល ២៤ ម៉ោង គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ។

(២) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

(៣) វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺអេដស៍ និង/ឬការបំប្លែង ការរីករាលដាល ឬការប្រែប្រួលនៃមេរោគអេដស៍។

(៤) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លេចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬរោគសញ្ញាផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។

# I ករណីមិនធានា

## ២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុនមិនធានាលើការបាត់បង់ ឬពិការភាពដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬ ដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនចាត់ប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើកូដកម្ម ការកើនឡើងប្រជាប្រិយភាពប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
- (៤) ខណៈពេលដែលសមាជិកដែលត្រូវបានធានាប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលសមាជិកដែលត្រូវបានធានាកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរ តាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានាគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការជាប្រចាំ និងទៀងទាត់តាមកាលវិភាគ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។
- (៦) ខណៈពេលដែលសមាជិកដែលត្រូវបានធានាបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- (៧) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបញ្ជីសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបញ្ជីសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់មានន័យថាជាជំងឺដែលសមាជិកដែលត្រូវបានធានាបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។ សមាជិកដែលត្រូវបានធានាអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖
  - ក) សមាជិកដែលត្រូវបានធានាបានទទួល ឬកំពុងទទួលការព្យាបាល
  - ខ) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ
  - គ) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
  - ឃ) វត្តមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។
- (៨) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមគន្ទិលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។
- (៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតជីត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។

## ៣. មរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយគ្រោះថ្នាក់ជាយថាហេតុ

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនចាត់ប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើកូដកម្ម ការកើនឡើងប្រជាប្រិយភាពប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
- (៤) ខណៈពេលដែលសមាជិកដែលត្រូវបានធានាប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលសមាជិកដែលត្រូវបានធានាកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរ តាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានា គឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយដែលធ្វើការ ហោះហើរជាប្រចាំ និងទៀងទាត់ ឬតាមកាលវិភាគហោះហើរ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។
- (៦) ខណៈពេលដែលសមាជិកដែលត្រូវបានធានាបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- (៧) សមាជិកដែលត្រូវបានធានាបានដឹងអំពីបញ្ហារាងកាយថាមានជំងឺ ឬរបួសមុនពេលចាប់ផ្តើម កិច្ចសន្យាធានារ៉ាប់រងប៉ុន្តែសមាជិកដែលត្រូវបានធានាមិនបានជូនដំណឹងដល់ក្រុមហ៊ុនឡើយ។
- (៨) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមគន្ទិលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណចុះបញ្ជីត្រឹមត្រូវ។
- (៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតជីត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។
- (១០) ការមានគភ៌ ការសម្រាលកូន ការលូតកូន ឬផលវិបាកណាមួយកើតចេញពីកត្តាទាំងអស់នេះ។

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអាន និងលក្ខខណ្ឌធានារ៉ាប់រង។



## ទំនាក់ទំនងមកកាន់យើងខ្ញុំ

 023-989-218 / 098-989-218

 [service@gc-life.com.kh](mailto:service@gc-life.com.kh)  [www.gc-life.com.kh](http://www.gc-life.com.kh)



វ៉ែនផាក ផ្ទះលេខ A9២ ផ្លូវR៨ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ  
រាជធានីភ្នំពេញ